



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)
COMMITTEE FOR FREE AND FAIR ELECTIONS IN CAMBODIA (COMFREL)

ទីស្នាក់ការកណ្តាលផ្ទះលេខ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Central Office: #138, St. 122, Teuk Laak I, Tuol Kork, Phnom Penh, CAMBODIA.
P.O. Box 1145, Tel: (855) 23 884 150 Fax: (855) 23 885 745
E-mail: comfrel@online.com.kh Website: <http://www.comfrel.org>

ខុមហ្វ្រែល COMFREL

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២

គណៈកម្មាធិការនាយក
BOARD OF DIRECTORS

1.លោក ធន សារាយ

Mr. THUN SARAY
ប្រធានគណៈកម្មាធិការនាយក
និងជាប្រធាន ADHOC

2.លោក សុក សំរឿង

Mr. SOK Sam Oeun
អនុប្រធានគណៈកម្មាធិការនាយក
និងជាអាយក GDP

3.លោក យ៉ង គីមអេង

Mr. YONG Kim Eng
អគ្គលេខាធិការ-នាយកប្រតិបត្តិ
PDP-Center

4.លោក យ៉ម ជូ

Mr. YIM Po ឆាយកវង់
CPDEW

5.អ្នកស្រី ស៊ុន ចាន់សែន

Mrs. SUN Chansen
ពស្សនិដ្ឋ - Dignitary

6.លោក ម៉ាក ជឿន

Mr. MAK Chamroen
ប្រធាន KYA

7.អ្នកស្រី ប៊ុក បញ្ញាវិចិត្រ

Mrs. POK Panhavithe
នាយកប្រតិបត្តិ CWCC

8.លោក ម៉ូ សារិន

Mr. MOM Sarin
នាយក HRCDO

9.លោកស្រី គីន យ៉ងហ៊ុន

Ms. PEUNG Yok Hiep
ពស្សនិដ្ឋ-Dignitary

10.លោក គីម សុវណ្ណ

Mr. KIM Sovann
នាយក VIGILANCE

11.លោក សែន សែត

Mr. SEN Set
ពស្សនិដ្ឋ-Dignitary

12.លោក ជាន់ សុខា

Mr. CHEAMG Sokha
នាយកប្រតិបត្តិ YRDP

**សេចក្តីថ្លែងការណ៍
ស្តីពី**

**ការព្រួយបារម្ភចំពោះអំពើហិង្សាកម្មលើអ្នកការពារសិទ្ធិ
ក្នុងដំណាក់កាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២**

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សូមចូលរួមសម្តែង
មរណៈទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់លោក **ឈុត វុទ្ធី** ប្រធានអង្គការការពារធនធានធម្មជាតិ
ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងពេលដែលលោកកំពុងបំពេញបេសកកម្មការពារ
ព្រៃឈើក្នុងចំណុចវាលបឹង ភូមិបាក់ខ្នង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ខុមហ្វ្រែល សូមសម្តែងនូវការព្រួយបារម្ភខ្លាំងចំពោះករណីហិង្សាកម្មលើអ្នកការពារសិទ្ធិ ដែលអាចធ្វើ
ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសនយោបាយ និងបង្កើតបរិយាកាសភ័យខ្លាច ក្នុងចំណោមសកម្មជន
សង្គម បរិស្ថាន នយោបាយ សិទ្ធិមនុស្ស ហើយក៏អាចគម្រាមកំហែងដល់សេរីភាពប្រជាពលរដ្ឋក្នុងការចូលរួម
ការងារសង្គម និងសកម្មភាពនយោបាយ ពិសេសនៅខេត្តកោះកុង ក្នុងដំណាក់កាលបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ ខាងមុខនេះ។

ខុមហ្វ្រែល សូមធ្វើការចោទសម្តែងយ៉ាងខ្លាំងក្លាចំពោះមេខ្មោង និងអ្នកសមគំនិត រួមទាំងបុគ្គល
សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តទ្រើងនូវអំពើហិង្សាយោរយោ រើសអើង និងអំពើខុសច្បាប់ទៅលើ
លោក **ឈុត វុទ្ធី** និងអ្នកសារព័ត៌មានស្រី នៃព្រឹត្តិបត្រឌីខេមបូឌាដេលី កញ្ញា **ផន បុញ្ញា** និង **Olesia Plokhii**
ហើយសូមធ្វើការអំពាវនាវយ៉ាងទទួចដល់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការជាបន្ទាន់
ក្នុងការវែករកមុខក្រុមហិង្សាករ និងអ្នករួមគំនិត ដើម្បីបង្កើតបរិយាកាសទុកចិត្តទៅលើប្រព័ន្ធយុត្តិធម៌ ឬដោយ
ឡែកការងារអង្កេតរបស់សមត្ថកិច្ច។ រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ពង្រឹងសមត្ថភាពយល់ដឹងផ្លូវច្បាប់អំពី
ការប្រើប្រាស់អាវុធដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធបន្ថែមទៀតដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សាប្រដាប់
អាវុធ។ ខុមហ្វ្រែល នឹងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នូវការបង្ហាញមនោសញ្ចេតនាក្នុងការទទួលស្គាល់
វិវិភាគអ្នកការពារសិទ្ធិ ដូចជា លោក **ឈុត វុទ្ធី** ក្នុងការចូលរួមការពារធនធានធម្មជាតិ និងព្រៃឈើកម្ពុជា។

ខុមហ្វ្រែល គោរពចំពោះការលះបង់ និងគំរូសកម្មភាពរបស់លោក **ឈុត វុទ្ធី** ជាការរំពឹង និងលើកទឹកចិត្ត
សកម្មជន អ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួនក្នុងបុព្វហេតុការពារយុត្តិធម៌ និងសេរីភាពក្នុងការបោះឆ្នោត។

ខុមហ្វ្រែល អំពាវនាវយ៉ាងទទួចដល់រាជរដ្ឋាភិបាល កងកម្លាំងការពារសន្តិសុខ និងគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត ត្រូវរកគ្រប់វិធានការណ៍បញ្ចៀសអំពើហិង្សា និងគំរាមកំហែងនានាប្រឆាំងសកម្មជនសង្គម
សិទ្ធិមនុស្ស និងនយោបាយក្នុងកំឡុងពេលបោះឆ្នោត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក **គង់ បញ្ញា** (នាយកប្រតិបត្តិ ខុមហ្វ្រែល) / ទូរស័ព្ទលេខ ៖ ០១២ ៩៤ ២០ ១៧